

ការប៉ះពាល់ដល់ច្បាប់រដ្ឋធម្មនុញ្ញទៀតផង ។ មាត្រាដែលមានចម្រើនច្រើនជាងគេនេះ គឺមាត្រា៥ ដែលចែងថា " តំណាងរាស្ត្រមិនអាចផ្លាស់ប្តូរឈ្មោះឈ្មោះប្រើអត្ថប្រយោជន៍បាននោះទេ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កត្តិយសរបស់បុគ្គលដ៏ខ្ពង់ខ្ពស់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ។"

អ្នកតំណាងរាស្ត្រ **ជាម យៀប** មកពីគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកការពារច្បាប់ម្នាក់ក្នុងសម័យប្រជុំនោះ បានពន្យល់ថា "ច្បាប់នេះពាក់ព័ន្ធនឹង ដើម្បីផលប្រយោជន៍តំណាងរាស្ត្រផង និងផលប្រយោជន៍ប្រជាពលរដ្ឋផង ។ តំណាងរាស្ត្រមិនត្រូវផ្លាស់ប្តូរឈ្មោះឈ្មោះប្រើអត្ថប្រយោជន៍ខ្លួនដើម្បីធ្វើតាមទំនើងចិត្ត និង បង្កអសន្តិសុខ ព្រមទាំងភាពវឹកវរឡើយ ។"

ប៉ុន្តែ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនបានលើកឡើងថា មាត្រានេះមានគោលបំណងចង់បំបិទមាត់អ្នកប្រឆាំង ប៉ុន្តែវាបង្ហាញពីការដើរច្របល់ ក្រោយ នៃតួនាទីរបស់អ្នកតំណាងរាស្ត្រក្នុងរបបសភានិយម ។ អ្នកតំណាងរាស្ត្រ **កែវ រ៉េមី** ដែលជាអ្នកតំណាងរាស្ត្រតែមួយគត់ដែលមិនបានអនុម័តច្បាប់នេះនៅក្នុងអង្គប្រជុំ បានបង្ហាញពន្យល់ថា "ច្បាប់នេះកើតឡើងអ្នកតំណាងរាស្ត្រ ។ គ្មានការចែងឱ្យច្បាស់លាស់អំពីសញ្ញាណនៃសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិឡើយ ។ ហេតុនេះ តំណាងរាស្ត្រមានការស្តាប់ស្តីនឹងការធ្វើការតវ៉ាជាមួយប្រជាពលរដ្ឋ ។"

ពាក់ព័ន្ធនឹងការពិភាក្សាលើបញ្ហាការដកអត្ថប្រយោជន៍សិទ្ធិសភា អ្នកតំណាងរាស្ត្រ**ម៉ៅ ព្យា** សាធារណៈ មកពីគណបក្សហ៊ុនស៊ុនប៊ុន បានធ្វើការតវ៉ាទ្រមតិយោបល់ ភាគ- ច្រើនរបស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជន ដែលចង់ឱ្យរដ្ឋសភាគួរតែបង្កើតគណៈកម្មការពិសេសមួយសំរាប់ធ្វើការស៊ើបអង្កេតស្នើមលើរាល់សំណើរបស់តុលាការ ឬក្រសួងយុត្តិធម៌ ដែលស្នើមកដើម្បីសុំលើកអត្ថប្រយោជន៍សិទ្ធិ ថាតើសំណើទាំងនោះត្រឹមត្រូវ ឬអត់ ព្រោះអត្ថប្រយោជន៍សិទ្ធិអ្នកតំណាងរាស្ត្រមានសារៈសំខាន់ណាស់ ។

អ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបានអះអាងថា វិធានការច្បាប់ដែលមានសំរាប់ដាក់ឱ្យអនុវត្តពីមុន គឺមិនគ្រប់គ្រាន់ឡើយសំរាប់ការលើកអត្ថប្រយោជន៍សិទ្ធិ អ្នកតំណាងរាស្ត្រក្នុងពេលកន្លងមក ។ គឺដោយហេតុនេះហើយ ទើបគេចង់ឱ្យអនុម័តសេចក្តីស្នើច្បាប់នេះ ដែលនិយាយអំពីការលើកអត្ថប្រយោជន៍សិទ្ធិ និងការប្រជុំសំអាត ។ ទោះបីយ៉ាងណាក៏ដោយ មានការយល់ឃើញថា ការប្រជុំនានារបស់សភាសំរាប់ការលើកអត្ថប្រយោជន៍សិទ្ធិអ្នកតំណាងរាស្ត្រ គឺជារឿងមួយសំខាន់ខ្លាំងណាស់ ដែលចាំ- បាច់គួរតែរឹករឹតឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតគ្រប់រូបមានសិទ្ធិបានដឹង បានឮ ព្រោះជាការដកតំណាងដែលប្រជាពលរដ្ឋប៉ុន្មាននាក់ជាអ្នកបោះឆ្នោតជូន ។

ស្របជាមួយគ្នានោះ ក៏មានការសំដែងភាពព្រួយបារម្ភខ្លាំងផងដែរចំពោះបញ្ហានេះ ពីសំណាក់សហគមន៍អន្តរជាតិនានា ។ អ្នកតំណាងរាស្ត្រសភាអឺរ៉ុប លោក **ម៉ាក តូ ពេនណូឡា** បានសំដែងនូវប្រតិកម្មខ្លាំងៗក្នុងសារព័ត៌មាននានា ជំទាស់នឹងច្បាប់នេះថា "ច្បាប់នេះមានលក្ខណៈចំណែកក្នុងបណ្តាជំនាន់រដ្ឋសភា ។ ច្បាប់នេះច្រាន ចោលស្តីអំពីតំណាងរាស្ត្រ ។ ហើយច្បាប់នេះក៏នឹងធ្វើឱ្យកម្ពុជាឈានទៅរករបបផ្តាច់ការ និងបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិប្រឆាំង ។" លោក **ចូសេហ្វ ម៉ូស្តេរ៉េម៉ូ** ឯកអគ្គរដ្ឋទូតអារមេរិចប្រចាំនៅប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយតាមអ៊ីម៉ែលថា " នេះប្រហែលជាការកើតលើកដំបូងនៃការក្រៀមខ្លួនឯងជា សមូហភាព ។ ប្រការដែលពួកគេសុខចិត្តលះបង់សេរីភាពរបស់ពួកគេ... ។ ច្បាប់នេះនឹងដាក់សភានេះទៅដោយឡែកពីសភាដទៃទៀតសឹងតែទាំង អស់ ។"

ការអនុម័តច្បាប់ស្តីពីឯកពន្ធភាពដែលខ្វះការគាំទ្រ

ការដាក់ទណ្ឌកម្មជាប់ពន្ធនាគារ និងផាកពិន័យជាប្រាក់ចំពោះសម្ព័ន្ធភាពស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ (រួមមាន ទ្វេពន្ធភាព ស្នេន និងធិតក្បត់) ដែលមាន ចែងក្នុងសេចក្តីស្នើច្បាប់ឯកពន្ធភាព បានធ្វើឱ្យមានការជជែកពិភាក្សាយ៉ាងតានតឹងរវាងអ្នកតំណាងរាស្ត្រក្នុងសម័យប្រជុំសភា នាថ្ងៃទី៣១ សីហា និងថ្ងៃទី១ កញ្ញា ឆ្នាំ២០០៦ កន្លងទៅ ។ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង និងការពារសេចក្តីស្នើច្បាប់នោះថា នេះជាវិធានការទប់ស្កាត់បន្ទាន់មួយ ចំពោះសុខដមរមនាក្នុងគ្រួសារខ្មែរ ដែលត្រូវបានគំរាមកំហែងពីអំពើធិតក្បត់ ។ ផ្ទុយទៅវិញ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងគណបក្សហ៊ុនស៊ុនប៊ុន ជំទាស់យ៉ាង ពេញទំហឹង រហូតដល់មានអ្នកតំណាងរាស្ត្រមួយចំនួនដើរចេញពីសម័យប្រជុំសភាមិនបាននៅអនុម័ត ។

សេចក្តីស្នើច្បាប់ស្តីពីឯកពន្ធភាពនេះ ត្រូវបានពាក់តែងឡើងដោយសមាជិកសភា ព្រឹទ្ធសភា និងកិរិយារបស់មន្ត្រីជាន់ខ្ពស់មួយចំនួន មកពីគណបក្សប្រជាជន- កម្ពុជា សរុប៦៣រូប តាំងពីដើមខែកុម្ភៈ ឆ្នាំ២០០៦ កន្លងទៅ ។ ការអនុម័តក្នុងសម័យប្រជុំសភា ត្រូវបានធ្វើឡើងដោយសំលេង៦៤ ក្នុងចំណោមកូរ៉ូមសរុប៦៩ ក្រោយ ពីការជជែកពិភាក្សាយ៉ាងតានតឹង ។

ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានការពារយ៉ាងស្វិតស្វាញក្នុងសម័យប្រជុំថា ការបង្កើតច្បាប់នេះគឺក្នុងគោលបំណងពង្រឹងសីលធម៌ សុភមង្គល ក្នុងគ្រួសារ និងប្រពៃណីខ្មែរ ព្រមទាំងបំពេញនូវនីតិវិធីធម្មនុញ្ញមាត្រា៤៥ និងជួយទប់ស្កាត់ផងដែរនូវអំពើពុករលួយ ។ អ្នកតំណាងរាស្ត្រ **យួន សុដារី** បានលើក ឡើងថា "សេចក្តីស្នើច្បាប់នេះមានសារៈសំខាន់ ហើយវាបានឆ្លើយតបទៅនឹងសភាពការណ៍ក្នុងប្រទេស វាមិនមែនជាការជ្រួលជ្របល់តាមគ្នានោះទេ ។ ខ្ញុំគាំទ្រ ព្រោះបញ្ហានេះវាមិនមែនតែជាបញ្ហាក្នុងគ្រួសារទេវាជាបញ្ហារបស់ជាតិទាំងមូល ។" ចំណែកអ្នកតំណាងរាស្ត្រ **ជាម យៀប** គាំទ្រថា "ច្បាប់នេះនឹងអាចជួយកាត់បន្ថយ អំពើជួញដូរលើស្ត្រី និងការធិតក្បត់ ។"


ចំណែកអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីយល់ថាសេចក្តីស្នើច្បាប់នេះមានភាពល្អចិត្តកិច្ចកល និងល្អកលាន់ជ្រួលជ្របល់ហួសហេតុចូលបញ្ហាឯកជន ព្រមទាំងប្រមើល

មើលថា ការអនុវត្តនីតិវិធីមានប្រសិទ្ធភាពអ្វីឡើយ ។ អ្នកតំណាងរាស្ត្រ **កែ សុវណ្ណរតន៍** លើកឡើងថា " ច្បាប់នេះមានលក្ខណៈរើសអើង ជ្រុលនិយម និងដើរថយក្រោយ ។ យើងគួរតែទុកឱ្យសង្គមវាយតម្លៃលើសីលធម៌សង្គម ។ បញ្ហាមនោសញ្ចេតនាក្នុងគ្រួសារ យើងមិនគួរអនុញ្ញាតឱ្យអ្នកខាងក្រៅទៅលូកលាន់ទេ វាអាចនាំឱ្យគ្រួសារនេះនឹងមានបញ្ហាកាន់តែធំទៅវិញ ។ ច្បាប់នេះហាក់ដូចជាជើងអើងចំពោះកុមារទៅវិញ ព្រោះឪពុកម្តាយរបស់ខ្លួនមានការចោទប្រកាន់គ្នា និងឈានទៅជាប់ពន្ធនាគារព្រោះតែរឿងផិតក្បត់ នាំឱ្យពួកគេមានភាពខ្មាស់អៀន និងរើសអើងពីអ្នកនៅជុំវិញខ្លួន ។ ...នៅពេលប្តីនោះចេញពីពន្ធនាគារហើយ តើប្តីនេះអាចយកប្រពន្ធនោះបានវិញទេ?... ខ្ញុំយល់ថាគាត់មិនយកបានទេ ។ ដូច្នេះអត្រាលែងលះកាន់តែកើនឡើងទៅវិញ ។ សេចក្តីស្នើច្បាប់នេះមិនមានសារៈសំខាន់ទេ យើងគួរតែគិតអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ព្រហ្មទណ្ឌជាដើមវិញទើបសំខាន់ ។ " អ្នកតំណាងរាស្ត្រ **កែ វេមី** លើកឡើងថា "គាំទ្រយោបល់របស់លោកជំទាវ កែ សុវណ្ណរតន៍ ដែលមិនជ្រុលច្របល់តាមគ្នា មិនមែនអាជីវករដ្ឋាភិបាល និងរដ្ឋសភារវល់តែរឿងដើម្បីយកប្រាក់បញ្ញើទេ ។ ច្បាប់សំខាន់ៗក្នុងមក យើងអនុវត្តមិនទាន់បានល្អទៅឡើយ ដូច្នេះយើងត្រូវយកពេលវេលាទៅគិតគូរថាត្រូវធ្វើដូចម្តេចក្នុងការអនុវត្តច្បាប់សំខាន់ៗទាំងនោះឱ្យបានល្អ ប្រសើរជាង ។ "

ចំណែកអ្នកតំណាងរាស្ត្រ **ម៉ៅព្យ សាផាន** មកពីគណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា ច្បាប់នេះពុំមានសារៈសំខាន់ទេ ព្រោះប្រទេសមានច្បាប់អាពាហ៍ពិពាហ៍រួចហើយ ព្រមទាំងមានច្បាប់ធម្មនុញ្ញចែងពីប្តីមួយប្រពន្ធមួយទៀតផង ។

ចំពោះមតិអង្គការសង្គមស៊ីវិលវិញ គាំទ្រឱ្យមានច្បាប់ឯកពន្ធភាព តែមិនគាំទ្រឱ្យមានការដាក់ទោសព្រហ្មទណ្ឌទៅលើបញ្ហាចំណងស្នេហាក្រៅអាពាហ៍ពិពាហ៍នេះឡើយ ដោយយល់ឃើញថា ការយកច្បាប់ព្រហ្មទណ្ឌមកដាក់ក្នុងច្បាប់នេះ ធ្វើឱ្យច្បាប់មានលក្ខណៈចាស់គឺរិល ដែលអរិយប្រទេសសព្វថ្ងៃគេលែងយកមកប្រើប្រាស់យូរហើយ ។ អ្នកសង្កេតការណ៍ អ្នកជំនាញការច្បាប់ ព្រមទាំងអង្គការមួយចំនួនដែលបានធ្វើការងារលើបញ្ហាស្ត្រី យល់ឃើញថា ប្រសិនបើច្បាប់នេះត្រូវបានគេពង្រឹងឱ្យបានម៉ត់ចត់ក្នុងការអនុវត្តនោះ វានឹងមានផលប៉ះពាល់ជាច្រើនដល់សង្គម ដោយនឹងធ្វើឱ្យអត្រានៃការសម្រេចលែងលះគ្នារបស់ប្តីប្រពន្ធកាន់តែច្រើនឡើងទៅវិញ និងអត្រានៃការចុះសំបុត្រអាពាហ៍ពិពាហ៍ក៏នឹងមានការថយចុះផងដែរ ។ អ្នកស្រី **អ៊ុង ចាន់ថុល** នាយកអង្គការដើម្បីជួយស្ត្រីមានវិបត្តិ បានលើកឡើងពីចំណុចវិជ្ជមានមួយចំនួនរបស់ច្បាប់ថា "ច្បាប់នេះជួយដល់ស្ត្រីព្រោះស្រុកខ្មែរសំបូរស្រីមិនស្មោះ ។ វាជួយឱ្យមានសាមគ្គីភាពក្នុងគ្រួសារ កាត់បន្ថយជម្ងឺផ្សេងៗ និងការជួញដូរស្ត្រីផងដែរ ។ ...ខ្ញុំធ្វើការជាមួយស្ត្រីជាង១០០០នាក់ដែលបែកបាក់គ្រួសារ ក្នុងនោះមាន៥០%ដោយសារភាពមិនស្មោះត្រង់របស់ប្តី ។" តែអ្នកស្រីក៏បានយល់ឃើញផងដែរថា ការអនុវត្តប្រហែលជាបានតែចំពោះអ្នកក្រប៉ុណ្ណោះ វាមិនអាចអនុវត្តចំពោះអ្នកមានប្រាក់មានអំណាចបានទេ ។ លោក **អ៊ុក វ៉ាន់ដេត** មេធាវីនៃអង្គការជំនួយវិជ្ជមានច្បាប់កម្ពុជា បានអះអាងថា "វានឹងធ្វើឱ្យការលែងលះគ្នាកាន់តែកើនច្រើនទៅវិញ ។... ជំរុញឱ្យប្តីប្រពន្ធមិននាំគ្នាទៅចុះរេតាស៊ីវិល ស្ត្រី និងកុមារក៏ត្រូវពុំមានអ្នកចិញ្ចឹមពេលមានការលែងលះគ្នា ។ "


ការសង្កេតឃើរបេសកកម្មរបស់អ្នកតំណាងរាស្ត្រចុះទៅកាន់មណ្ឌលនានា



អ្នកតំណាងរាស្ត្រចំនួន៦៨រូបបានចុះបេសកកម្មទៅកាន់មណ្ឌលរបស់ខ្លួន និងមណ្ឌលដទៃទៀត ដែលក្នុងនោះមាន ២០រូបមកពីគណបក្សសមរង្ស៊ី (ស្មើនឹង៨៣% នៃអ្នកតំណាងរាស្ត្រគណបក្សនេះទាំងអស់) ៤២រូបមកពីគណបក្សប្រជាជនកម្ពុជា (ស្មើនឹង៥៨% នៃអ្នកតំណាងរាស្ត្រគណបក្សនេះទាំងអស់) និង៦រូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច (ស្មើនឹង២៣% នៃអ្នកតំណាងរាស្ត្រគណបក្សនេះទាំងអស់) ។

អ្នកតំណាងរាស្ត្រទាំង៦៨រូបបានចុះបេសកកម្មចំនួន**២១៥លើក** ដែលមានការកើនឡើងជាង**៥%** បើធៀបទៅនឹងខែកក្កដាកន្លងទៅដែលពេលនោះមានតែ**២០៧**បេសកកម្មអ្នកតំណាងរាស្ត្រប៉ុណ្ណោះ ។

តារាងទី១ ចំនួនបេសកកម្មរបស់អ្នកតំណាងរាស្ត្រតាមគោលបំណងផ្សេងៗ

គោលបំណង នៃការចុះបេសកកម្មទី១ ២០៨លើក ៦៤រូប	គណបក្សនយោបាយ			សរុបតាមគោលបំណង
	 ៥៨% ៤២រូប	 ៨៣% ២០រូប	 ២៣% ៦រូប	
ការអន្តរាគមន៍ និងដោះស្រាយបញ្ហានានា	០	២២	០	២២ (១០%)
ការសាកសួរសុខទុក្ខ ចែកអំណោយ និងការសម្តែងតំរោងនានា	៥៥	២០	៦	៨១ (៣៧%)
ការចុះពង្រឹងផ្ទៃក្នុង និងបណ្តាញគណបក្ស	១៧	៤៤	៥	៦៦ (៣០%)
ការចូលរួមក្នុងវេទិកាសាធារណៈ	៧	១២	៤	២៣ (១១%)
ការចុះអមដំណើរជាក្រុម ឬ អមដំណើរថ្នាក់ដឹកនាំ	១៧	៧	២	២៦ (១២%)
សរុបគោលបំណងគណបក្ស	៩៦ (៤៤%)	១០៥ (៤៨%)	១៧ (៨%)	២១៨ (១០០%)

ក្នុងខែសីហា ឆ្នាំ២០០៦ នេះ ខុមហ្វ្រែលសង្កេតឃើញថា តំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ី មានភាពសកម្មខ្លាំងក្នុងការបង្កើនការចុះបេសកកម្មរបស់ខ្លួន ពោលគឺអ្នកតំណាងរាស្ត្រគណបក្សនេះស្មើតែទាំងអស់ (២០រូបក្នុងចំណោម២៤រូប) បានចុះទៅមណ្ឌលរបស់រហូតដល់ទៅ១០៥លើក ដែលចំនួននេះមានការកើនឡើង ស្ទើរទ្វេដង បើធៀបទៅនឹងខែកក្កដាកន្លងទៅដែលពេលនោះមានចំនួន៥៩លើកប៉ុណ្ណោះ ។ ការចុះបេសកកម្មរបស់អ្នកតំណាងរាស្ត្រភាគច្រើនគឺក្នុងគោលបំណងពង្រឹង បណ្តាញគណបក្សរបស់ខ្លួនដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅឆ្នាំ២០០៧ខាងមុខ ព្រមទាំងការចុះឃ្នាំមើល និងពន្យល់ប្រជាពលរដ្ឋអំពីការ ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ជាមួយគ្នានោះដែរ ការចូលរួមវេទិកាសាធារណៈរបស់អ្នកតំណាងរាស្ត្រ និង ម្ចាស់ ឆ្នោត ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលនានារបស់អ្នកតំណាងរាស្ត្រគណបក្សនេះ មានការកើនឡើងច្រើន ធៀបនឹងបេសកកម្មខុមរុយ ។ ជាការគួរឱ្យ កត់សំគាល់ផងដែរថា ក្នុងខែសីហានេះ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីបានវិលត្រលប់ចូលរួមវេទិកាសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ បន្ទាប់ពី មានការធ្វើពហិការអស់មួយរយៈពេលកន្លងមក ។

ចំណែកអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាវិញនៅតែមានភាពសកម្មខ្លាំងដដែលក្នុងការចុះសួរសុខទុក្ខចែកអំណោយ ការកសាងសមិទ្ធផលនានា ការចុះ អមដំណើរថ្នាក់ដឹកនាំរបស់ខ្លួន ព្រមទាំងការពង្រឹងបណ្តាញគណបក្សរបស់ខ្លួន ។ តែទោះជាយ៉ាងណា ចំនួនបេសកកម្មរបស់អ្នកតំណាងរាស្ត្រគណបក្សនេះ មិនមានការ កើនឡើងគួរឱ្យកត់សំគាល់ទេ គឺប្រហាក់ប្រហែលនឹងចំនួនបេសកកម្មក្នុងខែកក្កដាកន្លងទៅប៉ុណ្ណោះ ។

ខុមហ្វ្រែលសង្កេតឃើញផងដែរថា អ្នកតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៦រូបបានចុះបេសកកម្ម១៧លើក គឺមានការចុះច្រើនបើធៀបទៅនឹងចំនួន បេសកកម្មក្នុងខែកក្កដាកន្លងទៅដែលមានរហូតដល់ទៅ៣១លើក ។

គួរឱ្យសោកស្តាយ ខុមហ្វ្រែលមិនបានទទួលព័ត៌មានពីការចុះអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហានានានៅក្នុងមណ្ឌល របស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចទេ ។

លិខិតអន្តរាគមន៍នាយករបស់អ្នកតំណាងរាស្ត្រ

ខុមហ្វ្រែលបានទទួលព័ត៌មានថា យ៉ាងហោចណាស់ក៏មានអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន ៦រូប បានចេញលិខិតអញ្ជើញចូលមកបំភ្លឺនៅរដ្ឋសភា អំពៅវនាវ ស្ទើរតែវិធានការ និងបញ្ហាព្យាបាល សរុប១៨ច្បាប់ ជំរាបជូននាយករដ្ឋមន្ត្រី និងស្ថាប័នដែលពាក់ព័ន្ធនានា រួមមាន៖

- លិខិតអ្នកតំណាងរាស្ត្រ **សុន ឆ័យ** -ជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈប្រធានរដ្ឋសភា សំណើឱ្យមានការស៊ើបអង្កេតទៅលើ មន្ត្រីមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ ដែលធ្វើការកិបកេងប្រាក់បៀវត្សរបស់យោធិនពិការ និងយោធិនចូលនិវត្តន៍ ។ -ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈ ប្រធានរដ្ឋសភា សំណើចាត់វិធានការដោះស្រាយ និងសម្រួលបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋ នៅឃុំស្មាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ -លិខិត២ច្បាប់ដោយឡែក ពីគ្នា ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៖ ១-លិខិតតាមរយៈប្រធានរដ្ឋសភា សំណើចាត់វិធានការស្រាវជ្រាវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ នៅស្រុកស្អាង ខេត្តកណ្តាល និងកន្លែងដទៃទៀតឱ្យមានប្រសិទ្ធិភាព និងបំផុសឱ្យពលរដ្ឋចិញ្ចឹមកូនត្រីឡើងវិញ ។ ២-លិខិតសំណើឱ្យមានការស៊ើបអង្កេត និងដាក់ ទណ្ឌកម្មទៅលើមន្ត្រីដ្ឋបាលព្រៃឈើស្រុកសំឡូត ខេត្តបាត់ដំបង ដែលសង្ស័យថាមានការជាប់ពាក់ព័ន្ធជាមួយឈ្មួញរកស៊ីកាប់ឈើខុសច្បាប់ ។ -ជូននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រធានរដ្ឋសភាសំណើចាត់វិធានការស្រាវជ្រាវ និងដោះស្រាយបញ្ឈប់សកម្មភាពសាងសង់អាគារបន្ថែមនៅជុំវិញពហុកីឡដ្ឋាន ជាតិអូឡាំពិករបស់ក្រុមហ៊ុនយានតាយ ។ -លិខិតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈប្រធានរដ្ឋសភា សំណើធ្វើការសម្រួលដល់ការធ្វើប័ណ្ណ

សំគាល់យានយន្តឱ្យមានភាពងាយស្រួល និងឱ្យទាន់ពេលវេលាក្នុងការយកទៅប្រើប្រាស់របស់ប្រជាពលរដ្ឋ ។ -ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រធានរដ្ឋសភា សំណើឱ្យមានការស៊ើបអង្កេត និងដាក់ទណ្ឌកម្មទៅលើមន្ត្រីគុយប្រចាំនៅមាត់ច្រកបារាំង ដែលយកលុយពីក្រុមហ៊ុនទេសចរណ៍នៅពេលនាំភ្ញៀវចូលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា ។

- លិខិតអ្នកតំណាងរាស្ត្រ **យឹម សុវណ្ណ** -ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រធានរដ្ឋសភា ស្នើវិធានការករណីបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់នៅ ភូមិបោះអង្កាញ់ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ -ជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈប្រធានរដ្ឋសភា សំណើចាត់វិធានការជាបន្ទាន់ចំពោះការបែងចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមបណ្តាភូមិធានា ។ -ជូនអភិបាលខេត្តកណ្តាល តាមរយៈប្រធានរដ្ឋសភា ស្នើចាត់វិធានការដោះស្រាយទំនាស់ដីបឹងរូមទំហំ២០០ហិកតា ជូនប្រជាពលរដ្ឋចំនួន២៥៨គ្រួសារ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
- លិខិតអ្នកតំណាងរាស្ត្រ **កែវ វេមី** -ជូននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រធានរដ្ឋសភា សំណើសុំពិចារណាក្នុងការតម្កើងប្រាក់ខែជូន លោកគ្រូ-អ្នកគ្រូ តាមគំរោងថវិកាឆ្នាំ២០០៧ ខាងមុខនេះ ។ -ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រធានរដ្ឋសភា ករណីសូមអញ្ជើញលោករដ្ឋមន្ត្រី ឬអ្នកតំណាងក្រសួងមហាផ្ទៃមកបំភ្លឺជូនសម័យប្រជុំពេញអង្គ ស្តីពីបញ្ហាជម្លៀសប្រជាពលរដ្ឋនៅភូមិសំបុកចាប មន្ទីរពេទ្យព្រះមុនីវង្ស និងសហគមន៍ដីក្រហម បញ្ហាលិចទឹកនៅក្នុងរាជធានីភ្នំពេញ និងបញ្ហារីករាលដាលនៃបន្ទីរស៊ីសង ។
- លិខិតរបស់អ្នកតំណាងរាស្ត្រ **ហួរ វ៉ាន់** -ជូនអភិបាលរាជធានីភ្នំពេញ ស្នើអន្តរាគមន៍ដល់ប្រជាពលរដ្ឋចំនួន៣៦៨គ្រួសារដែលជូនជូនគេស្នាក់នៅក្នុងសហគមន៍ដីក្រហមស្ថិតនៅសង្កាត់ទន្លេបាសាក់ដែលស្នើសុំទីជំរក ។ -ជូនប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ស្នើចាត់វិធានការចំពោះបណ្តឹងរបស់ប្រជាពលរដ្ឋនៅសហគមន៍ដីក្រហមស្នើសុំតាំងទីលំនៅ និងធ្វើការអភិវឌ្ឍន៍នៅនិងកន្លែង និងករណីបណ្តឹងប្រជាពលរដ្ឋនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ដែលត្រូវរងការឈូសឆាយពីសំណាក់ក្រុមហ៊ុនស៊ីស្រីន និងអាជ្ញាធរសាលាក្រុងភ្នំពេញ ។ -ជូនរដ្ឋមន្ត្រីក្រសួងមានមហាផ្ទៃ ស្នើមានវិធានការលើករណីដែលអភិបាលក្រុងភ្នំពេញចាត់តាំងតែក្រុមប្រឹក្សាសង្កាត់ ខាងគណបក្សប្រជាជនកម្ពុជាឱ្យចុះផ្សព្វផ្សាយប័ណ្ណព័ត៌មាន និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកបោះឆ្នោត ។
- លិខិតអ្នកតំណាងរាស្ត្រ **គុយ ប៊ុនរឿន** -ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំណើសុំចាត់វិធានការចំពោះអាជ្ញាធរមូលដ្ឋាននៅ ឃុំសំបូរស្រងែ និងស្រុកទ្រាំង ខេត្តតាកែវ ដែលចាប់បង្ខំប្រជាពលរដ្ឋឱ្យរួចដើម្បីចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។
- លិខិតអ្នកតំណាងរាស្ត្រ **សុក ផេង** -ជូនអភិបាលខេត្តកំពង់ធំ តាមរយៈប្រធានរដ្ឋសភា ករណីស្នើចាត់វិធានការបង្វែរដីទំហំ១២៣ម៉ែត្រ គុណនឹង៨៧ ម៉ែត្រស្ថិតនៅក្រោយសាលាឃុំជ្រលង ភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទុកបំរើជាប្រយោជន៍សាធារណៈវិញ ។ -ជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សំណើមានវិធានការចំពោះការចែកប័ណ្ណព័ត៌មានដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ព្រោះមានភាពមិនប្រក្រតីដូចជាការរើសអើង និងមានការយឺតយ៉ាវជាដើម ។
